


# ជិនជាតុរប្បាន និងជិនជាតុរកាត់ស្រីក


នាមពិនិត្យប្រព័ន្ធផ្លូវការជាតុរប្បាន និងជិនជាតុរកាត់ស្រីក

និងចំណោមសេត្តលិតជារឿងដែលបំផ្តាញជីវាកំស្រួល គេហើយ  
មានជិនជាតុរប្បាន និងជិនជាតុរកាត់ស្រីកស្រួលម្អាយដើរ ។ ថ្មីតិនជិនជាតុរប្បាន និងសេត្តលិតជារឿងដែលបំផ្តាញជីវាកំស្រួលជាក្រឹកញ្ចាប់កើដោយ កែវការ  
បំផ្តាញរបស់វាម្នាច់ មានសភាពធ្វើនៃផ្ទះនៅយាណាម្នាចិនជាតុរប្បាន  
នៅមិនត្រីមតែបំផ្តាញជីវាកំស្រួលតែម្អាយមុខទេ វាកែវការបំផ្តាញ  
ជីវាកំចំការផែនដើរ ។

---


៤ តើជិនជាតុរប្បាននេះមានរាងដូចមេឡើ ?






1

មេអំប្រើ មានពណ៌  
ក្រហមព្រឹង ត្រួត  
ស្វាបមុខម្លាង មាន  
ចំណាចស្រាត ម្បយ  
គ្នា ហើយស្វាប  
ក្រាយពណ៌ទៅ ចុង  
ស្វាប និងពណ៌ស  
ពីក្រាមស្វាប ។



2



ក្រាលដីអ្នក មានពណ៌  
លើងទំបុរាណត្រួត  
ហើយណោយទូន វា  
មានផ្ទៃប្រន់ទូន ពណ៌  
ប្រធែ៖ ។



3

ធនវា មានភាពម្បល  
ជីវិតនេះធន នៅក្នុង  
សមុទ្ធស្រីករៀបជាថ្មី  
តាមបណ្តុះបណ្តុះបណ្តុះ  
ដោយផ្ទាបខៅ  
និងដើម ។

## តើជាតុវក្សសិកដោរអាជីថម្រច ?



①

②

③

មេសំប្តូ មានពណ៌  
ត្វាតទាំស្បាបមុខមាន  
ពណ៌ត្វាត បុប្រដែ៖  
ដើលមាន ចំណាច  
ពណ៌ក្រម៉ៅបុលើន  
ទាំហើយមេសំប្តូ  
នៅចុងស្បាប ។


ក្រាលជាតុវក្សដោះ មាន  
ចំណាចពណ៌ចំនៃៗពណ៌  
ត្វាតក្រាលត្វាតទី ហើ  
បណ្តាយទួន មានផ្លូត  
តាម ចំនួន ពណ៌ត្វាតទី  
បុផ្លូតក្រហម ។

ការងារតាមបណ្តាយ  
សិកហើយមានសំបុត្រ  
រាយក្របជាប្រភេទ បិទ  
ជិតពីហើយ ។



1


មេអំប្រា មានស្អាប  
ណុក ក្រហមន្ទាត  
ស្អាបមុខវា រំលែច  
ដើយចំណាចទ្វានិង  
សហីយមានរំភីយ  
ផ្លូតណុកប្រើបង្ហាញ  
ក្រាយណុកស ។



2

ជិន្ទូរមាន ក្រាលណុក  
ឡើ ឬ ត្រាតចាស់ប  
ណុកាយខ្ពុងវា មានផ្លូត  
ប្រើបង្ហាញ ផ្លូត  
ប្រើបង្ហើតាមបណ្តាយ  
ទូលសង្កាត់ ។


4



3

រាជនឹងនោ តាមបណ្តាយ  
ស្ថិកបេិយមានសំបក  
ពេមគ្របដិណ្ឌប់ បិទ  
ជិតពិបេិរាជវា ។

ពីអ្នកដើរដោលបានស្វែកចូលចិត្តបំផ្លាស្រីវ  
នៅពេលដែលច្បាបសំណាម ត្រូវអតិថិជន មេយស្រទាំង




## អំពីរាយការប្រស់ជនក្នុងប្រជាពលរដ្ឋ និងជនក្នុងរាជការស្តីកីឡា :



ស្តីកនឹងដើម្បីរ នៅណែលសំណាមប្រជាពលរដ្ឋនូវរាជការស្តីជាថែង  
ស្តីកតែម្លោង ហើយនៅណែលដើលដើម្បីរចាស់រាស្តីស្តីកប្រជាពលរដ្ឋតាម  
បណ្តាញតែមស្តីក ។ រាជាប់បំផ្តាញតាំងពីដើមរដ្ឋនូវស្ថារហ្មត  
ជលប់បន្ទុពុជ ២\_៣ ជំនាញ បើរាលបញ្ជីមុនណែលភ្លើងឆ្នាក់ ហើយ  
រាស់ដើម្បីទៅត្រូវបានសំណាមដើម្បីរ ។ រាជការស្តីសំណាមត្រីម  
គល់ និងជួលកាលបំផ្តាញក្នុងប្រជាពលរដ្ឋ ជាចម្លាតារាជ់តែងតែកើតមានប្រើប្រ  
ក្រាយពីមានការរំន៍ស្ថុត ព្រោះស្រត្រូវធ្លាផិរបស់រាស្តាប់ប្រើប្រ  
ក្នុងរដ្ឋរំន៍ស្ថុតនេះ ។

---

### តើគ្រប់ដើម្បីរដើម្បីរដើម្បីរដើម្បីរ និងកំចាត់រា ?



សាបសំណាមនៅយក្សាយពីរាលបញ្ជីដើលជានឹងករបស់រា ។



① ប្រាចេស្សីចេញទិន្នន័យត្រូវបែងប្រើប្រាស់ប្រចាំការ

② ភ្លុយដីត្រូវបែងប្រើប្រាស់ជាប់ព្រមទាំងបានប្រើប្រាស់ប្រចាំកាត់


③ ប្រាចេស្សីចេញទិន្នន័យត្រូវបែងប្រើប្រាស់ប្រចាំការ  
ហើយត្រូវប្រើប្រាស់ប្រចាំឆ្នាំ  
ព្រមទាំងបានប្រើប្រាស់ប្រចាំឆ្នាំ ។




④ ជីកចង្វឹងទាំងបំផុតបានប្រើប្រាស់ប្រចាំឆ្នាំ ៣

ពីពី (៣០ សម្ងាត់ម៉ែត្រ) កាត់

មុខទិន្នន័យដើរបស់ជីកចង្វឹងប្រើប្រាស់ប្រចាំឆ្នាំ  
បានប្រើប្រាស់ប្រចាំឆ្នាំ ។



④ ការណ្ឌិចទីក ទៅក្នុងតំបន់  
ហើយ ដើរក្រោមប្រមុជលេ  
យកដីអ្នកទៅកំឡើចចោល បុក  
បញ្ហាបាយក្នុងបីជាមួយ ។



⑤ តើវាថ្វើថ្មីណាលើជីវិត ?

អ្នកអាចប្រើបានក្នុងករណីណា ដើម្បីអ្នកមិនអាចមានបន្ទាត់ភាពធ្វើ  
តាមរបៀបខាងលើ ។

⑥ ការបាត់ថ្មីត្រូវបាត់ដើម្បីក្រុវ៉ែនិងប្រើបានប្រសិទ្ធភាព នៅ  
ដើម្បីត្រូវបាត់ ។

គឺនៅពេលល្អាចព្រោះពេល  
ថ្មីក្នុង រាល់ម៉ោង  
ក្រោមបានដី ហើយពេល  
ល្អាចត្រជាក់ រាជ្យិនមក  
បំផ្តាញដំណាំអ្នក ។



- 
- ④ ប្រភេទថ្វាំដិលមានតម្លៃធម្មតាបើជន្តុរហ្មវ  
និងជន្តុរកាត់សីក មាន ៤
  - ⑤ អាសយដ្ឋានក្នុងកិច្ចក្រឹត ៥០០-៦០០ លីត្រ លាយនិងថ្វាំ  
១ លីត្រ ។
  - ⑥ សិរិនក្នុងកិច្ច ២\_ពាសាបញ្ជាក់ លាយជាមួយនឹក ១៥  
លីត្រ ។
- ៩៩ ប្រការត្រូវចង់ : ការកំចាត់ជន្តុរហ្មវ និងជន្តុរកាត់សីក  
អ្នកមិនអាចធ្វើឡើងឡើងបានទេ ។ ដូចចេះអ្នកត្រូវតែសហ-  
ការណ៍ត្រាខិបធ្វើអាយមានប្រសិទ្ធភាព ។

